

ឥឡូវនេះយើងមានវ៉ាក់សាំង ដើម្បីការពារយើងពី COVID-19។

នេះគឺអ្វីៗដែលអ្នកត្រូវការដឹង។



- វ៉ាក់សាំងទាំងអស់ គឺមានសុវត្ថិភាព និងមានប្រសិទ្ធភាព។ វ៉ាក់សាំងដែលល្អបំផុត គឺមួយណាដែលអ្នកអាចទទួលបាន។ វ៉ាក់សាំងទាំងអស់ ដែលបានទទួលស្គាល់នៅក្នុងសហរដ្ឋ គឺមានសុវត្ថិភាព និងមានប្រសិទ្ធភាព ដើម្បីការពារការឈឺថ្កាត់ធ្ងន់ធ្ងរ និងស្លាប់។ តាមការដ្ឋានអាជ្ញាធរសុខាភិបាល និងឱសថប្រកបដោយសុវត្ថិភាព (Food and Drug Administration, FDA) សហរដ្ឋ បានអនុញ្ញាត វ៉ាក់សាំង សំរាប់ប្រើជាអាសន្ន ហើយវេជ្ជបណ្ឌិត និង អ្នកជំនាញព្យាបាលករ បានបញ្ជាក់ថាវាស្របតាមមាត្រដ្ឋានសុវត្ថិភាពខ្ពស់។
- វ៉ាក់សាំង គឺឥតគិតថ្លៃ។ រដ្ឋាភិបាលសហព័ន្ធ និងរ៉ាប់រងគិតថ្លៃនៃវ៉ាក់សាំងរបស់អ្នក។ អ្នកផ្តល់អាចនឹងទាញថ្លៃឈ្នួលពីអ្នក ដើម្បីផ្តល់វ៉ាក់សាំងឱ្យអ្នក ប៉ុន្តែក្រុមគ្រួសាររ៉ាប់រងសុខភាព ប្រហែលជាមិនរ៉ាប់រងវ៉ាក់សាំង។
- អ្នកអាចនឹងត្រូវការពីរដូស។ អាស្រ័យទៅលើវ៉ាក់សាំងណាមួយ ដែលអ្នកទទួល អ្នកអាចនឹងទទួលបានមួយដូស ឬពីរដូស ដោយឃ្លាតពីគ្នា ទៅបួនអាទិត្យ។
- អ្នកអាចនឹងដឹង ថាមានឥទ្ធិពលរាយការន៍។ អ្នកមិនអាចកើត COVID-19 មកពីវ៉ាក់សាំងឡើយ។ ប៉ុន្តែ ដូចគ្នានឹងវ៉ាក់សាំងផ្សេងៗទៀត ជាទំលាប់ដៃ អ្នកអាចនឹងមាន ឈឺដៃ គ្រុន ឈឺក្បាល ឬអស់កំទ្រាំង បន្ទាប់ពីបានចាក់វ៉ាក់សាំង។ ទាំងនេះគឺជាសញ្ញា ថាវ៉ាក់សាំងកំពុងតែធ្វើការ។

- មនុស្សដែលបិតក្នុងគ្រោះថ្នាក់ខ្ពស់ ដែលអាចទទួលវ៉ាក់សាំងមុនគេ។ ដូសទីមួយ គឺទៅសំរាប់អ្នកធ្វើការមានគ្រោះថ្នាក់ខ្ពស់ នៅក្នុងទឹកស្ទឹងថែទាំសុខភាព។ គ្រប់គ្រាន់ និងអាចបានចាក់វ៉ាក់សាំងនៅពេលយើងមានថ្នាំគ្រប់គ្រាន់។ ចូលមើល www.mass.gov/covid-19-vaccine ដើម្បីដឹងពេលវេលា ដែលអ្នកអាចទទួលបានថ្នាំចាក់ការពារ។
- មនុស្សមួយចំនួន មិនគួរទទួលវ៉ាក់សាំងទេ។ អ្នកអាចទទួលវ៉ាក់សាំង សូម្បីតែបើអ្នកធ្លាប់មាន COVID-19 ក៏ដោយ។ ក្មេងៗអាយុក្រោម 12 ឆ្នាំ មិនទាន់អាចទទួលវ៉ាក់សាំងបានទេ។ អ្នកគួរតែប្រាប់អ្នកផ្តល់វ៉ាក់សាំងឱ្យអ្នក បើសិនអ្នកមានគ្រុន មានប្រវត្តិប្រតិបត្តិការសុខភាពធ្ងន់ធ្ងរ មានជំងឺចេញឈាម ឬលេបថ្នាំព្យាបាលឈាម ឬមានបញ្ហាប្រព័ន្ធសុំរោគ ឬក៏មានគភ៌។
- 1 ឱ្យមានសុវត្ថិភាព បន្ទាប់ពីចាក់វ៉ាក់សាំង។ បន្ទាប់ពីអ្នកបានទទួលវ៉ាក់សាំង អ្នកអាចជួបជុំគ្នាជាក្រុមតូចៗ ដោយមិនបាច់ពាក់ម៉ាស្ក ឬគ្រួសាររុករាន។ ប៉ុន្តែបើសិនអ្នកនៅជាមួយមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំង អ្នកត្រូវនៅតែពាក់ម៉ាស្ក នៅឃ្លាតពីគ្នាប្រាំមួយហ្វីត និងលាងដៃរបស់អ្នកញឹកញាប់។